



ការពង្រីកកម្មវិធីកម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់ពលរដ្ឋវ័យចំណាស់ ពិការភ្នែក និងមានពិការភាព

ព័ត៌មានសំខាន់ៗអំពីធានារ៉ាប់រងសុខភាពរបស់អ្នក

ជូនចំពោះអ្នកទទួលផល៖

ដំណឹងល្អ!

ច្បាប់ថ្មីរបស់រដ្ឋ California បានអនុម័តហើយ។ វាអាចនឹងផ្លាស់ប្តូរអត្ថប្រយោជន៍ Medi-Cal របស់អ្នក។ អ្នកអាចនឹងមានសិទ្ធិទទួលបាន Medi-Cal ដោយពិតគិតថ្លៃ។

ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ច្បាប់ថ្មីរបស់រដ្ឋ California លើកឡើងអំពីការកំណត់ប្រាក់ចំណូលប្រចាំខែសម្រាប់កម្មវិធីកម្រិតភាពក្រីក្ររបស់សហព័ន្ធសម្រាប់ពលរដ្ឋវ័យចំណាស់ ពិការភ្នែក និងមានពិការភាព។ នេះមានន័យថាអ្នកដាក់ពាក្យសុំ និងអ្នកទទួលផល កាន់តែច្រើនឡើង នឹងមានសិទ្ធិទទួលបាន Medi-Cal ដោយពិតគិតថ្លៃ។

តើមានអ្វីកើតឡើងបន្ទាប់ទៀត?

អត្ថប្រយោជន៍ Medi-Cal របស់អ្នក នឹងមិនផ្លាស់ប្តូរនៅពេលនេះទេ។ អ្នកមិនចាំបាច់ត្រូវធ្វើអ្វីទេ នៅពេលនេះ។ អ្នកមិនចាំបាច់ត្រូវបំពេញពាក្យសុំ Medi-Cal ថ្មីនោះទេ។ អ្នកនៅតែទទួលបានការបន្តសុពលភាព Medi-Cal ប្រចាំឆ្នាំរបស់អ្នកនៅឡើយ។ ប្រសិនបើអ្នកទទួលបានសំណុំឯកសារដែលផ្ដោតតាមប្រែសម្រួលមក សូមបំពេញវា។ ផ្ញើឯកសារទៅកាន់ខោនធីរបស់អ្នកជាមួយនឹងភ័ស្តុតាងដែលត្រូវបានតម្រូវឲ្យមាន។

ប្រសិនបើអ្នកកំពុងប្រើប្រាស់ Medi-Cal ហើយទទួលបានលិខិតនេះ អ្នកនឹងត្រូវបានត្រួតពិនិត្យមើលសិទ្ធិទទួលបានក្រោមច្បាប់ថ្មីនេះ។ ប្រសិនបើអ្នកត្រូវបានគេរកឃើញថាមានសិទ្ធិទទួលបាន Medi-Cal ដោយពិតគិតថ្លៃ នោះអ្នកនឹងទទួលបានលិខិតមួយច្បាប់ដែលផ្ដោតតាមប្រែសម្រួល។ លិខិតនោះ នឹងប្រាប់អ្នកអំពីការផ្លាស់ប្តូរនេះ។

ដើម្បីស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូរ សូមអានសំណួរដែលគេសួរញឹកញាប់ (FAQs) ដែលមាននៅក្នុងលិខិតនេះ។ អ្នកអាចស្នើសុំឯកសារជាទម្រង់ដែលប្រើប្រាស់បាន។ ទម្រង់ទាំងនេះ មានដូចជាអក្សរស្នាបអក្សរពុម្ព ជាខ្សែអាត់សំឡេង ស៊ីឌីទិន្នន័យ ឬទម្រង់ផ្សេងៗទៀត ប្រសិនបើត្រូវការចាំបាច់។

មានសំណួរទេ?

ប្រសិនបើអ្នកមានសំណួរ ឬអ្នកត្រូវការជំនួយ ឬសេវាបកប្រែដោយឥតគិតថ្លៃ សូមទូរសព្ទទៅកាន់ខ្សែទូរសព្ទជំនួយរបស់ Medi-Cal តាមរយៈលេខ 1-800-541-5555 (TTY 1-800-430-7077)។ ការហៅទូរសព្ទនេះ ពុំគិតថ្លៃនោះទេ។ ឬផ្ញើអ៊ីម៉ែលមកកាន់យើងខ្ញុំតាមរយៈ ABDexpansion@dhcs.ca.gov។

សូមអរគុណ

Department of Health Care Services